



ឥណទានពន្ធថ្មីសម្រាប់កម្មករនៅរដ្ឋវ៉ាស៊ីនតោន Washington ចាប់ផ្តើមនៅឆ្នាំ 2023!

ឥណទានពន្ធគ្រួសារដែលធ្វើការ នឹងផ្តល់ជូនការបង់ប្រាក់រហូតដល់ \$1,200 ដុល្លារ ដល់បុគ្គល និងក្រុមគ្រួសារដែលបំពេញតាមតម្រូវការទាមទារភាពមានសិទ្ធិទទួលបានជាក់លាក់។

តើអ្នកណាមានសិទ្ធិទទួលបានឥណទានពន្ធ?

បុគ្គល និងគ្រួសារមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌទាមទារដូចតទៅនេះទាំងអស់៖

- បានរស់នៅរដ្ឋវ៉ាស៊ីនតោន Washington រយៈពេលយ៉ាងតិច 183 ថ្ងៃ។
- ត្រូវមានអាយុយ៉ាងតិច 25 ឆ្នាំ និងអាយុក្រោម 65 ឆ្នាំ ឬមានកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- បានដាក់ពាក្យប្រកាសពន្ធសហព័ន្ធឆ្នាំ 2022 ជាមួយនឹងលេខសន្តិសុខសង្គម (SSN) ឬលេខសម្គាល់អត្តសញ្ញាណអ្នកបង់ពន្ធបុគ្គល (ITIN)។
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ ឥណទានពន្ធចំណូលសហព័ន្ធដែលរកបាននៅលើពាក្យប្រកាសពន្ធឆ្នាំ 2022 របស់ខ្លួន។
 - សូមចូលទៅ www.irs.gov/eitc ដើម្បីស្វែងយល់បន្ថែមទៀត។
- បំពេញតាមតម្រូវការទាមទារប្រាក់ចំណូលជាក់លាក់ (សូមមើលតារាង)។

តើបុគ្គល និងក្រុមគ្រួសារនឹងទទួលបានប្រាក់ប៉ុន្មានមកវិញ?

ឥណទានពន្ធគ្រួសារដែលធ្វើការគឺអាស្រ័យលើចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងកម្រិតប្រាក់ចំណូល។ ចំនួនប្រាក់ឥណទានអប្បបរមាគឺ \$50 ដុល្លារ ដោយមិនគិតពីចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សូមមើលតារាងសម្រាប់ការប៉ាន់ស្មានដោយផ្អែកលើកម្រិតនៃភាពមានសិទ្ធិទទួលបានប្រាក់ចំណូលឆ្នាំ 2021 ។

តើកម្រិតប្រាក់ចំណូលមានអ្វីខុស?

ចំនួនកូនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់	អ្នកដាក់ពាក្យសុំត្រូវតែមានតិចជាងចំណុចខាងក្រោម		ចំនួនប្រាក់ឥណទានអតិបរមា
	នៅលើ	រៀបការហើយ (ដាក់ឯកសាររួមគ្នា)	
0	\$16,480	\$22,610	\$300
1	\$43,492	\$49,622	\$600
2	\$49,399	\$55,529	\$900
3 or more	\$53,057	\$59,187	\$1,200

ការដាក់ពាក្យស្នើសុំបើក នៅថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 ហើយត្រូវបានទទួលយករហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 ។



ដើម្បីមានសិទ្ធិចូលប្រើព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមដើម្បីទទួលបានបច្ចុប្បន្នភាពព័ត៌មាន សូមចូលទៅកាន់គេហទំព័រ WorkingFamiliesCredit.wa.gov ឬហៅទូរសព្ទទៅកាន់លេខ 360-763-7300 ។